



ALAMEDA COUNTY COVID-19 HEALTH EMERGENCY PRESS RELEASE

COUNTY OF ALAMEDA ★ CALIFORNIA
Office of Emergency Services
4985 Broder Blvd, Dublin, CA 94568

Alameda County Health Care Services Agency

សេចក្តីប្រកាសព័ត៌មាន
ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២

Neetu Balram
អ្នកគ្រប់គ្រងព័ត៌មានសាធារណៈ
នាយកដ្ឋានសុខភាពសាធារណៈ
ទីភ្នាក់ងារសេវាថែទាំសុខភាពខោនធី lameda
eoc-pio@acgov.org

ខោនធី Alameda នឹងតម្រូវឱ្យពាក់ម៉ាស់នៅទីកន្លែងសាធារណៈបិទជិតភាគច្រើន ការសម្រាកពេទ្យរបស់អ្នកជំងឺ COVID-19 មានការកើនឡើងពីរដងកាលខែកន្លងទៅ។

ALAMEDA COUNTY, CA: ដើម្បីទប់ស្កាត់ផលប៉ះពាល់នៃករណីជំងឺ COVID-19 ដែលមានការកើនឡើងទៅលើការចូលសម្រាកពេទ្យ នៅថ្ងៃនេះ មន្ត្រីសុខាភិបាលខោនធី Alameda បានប្រកាសថា ពលរដ្ឋទាំងអស់នឹងត្រូវកំណត់ឱ្យពាក់ម៉ាស់នៅទីកន្លែងសាធារណៈបិទជិតភាគច្រើន ដែលនឹងចាប់ផ្តើមអនុវត្តនៅម៉ោង 12:01 ព្រឹក ថ្ងៃសុក្រ ទី០៣ ខែមិថុនា ឆ្នាំ២០២២។ បទបញ្ជានេះមិនអនុវត្តចំពោះក្រុង Berkeley ដែលជាយុត្តាធិការសុខាភិបាលមូលដ្ឋានឯករាជ្យឡើយ។ មន្ត្រីសុខាភិបាលខោនធី Alameda នឹងបន្តតាមដានលើករណី COVID និងការសម្រាកពេទ្យនេះ ដើម្បីកំណត់ថាតើនៅពេលណាទើបអាចដកបទបញ្ជាស្តីពីការពាក់ម៉ាស់នេះដោយសុវត្ថិភាពបាន។

ខោនធី Alameda នឹងមិនកំណត់ឱ្យពាក់ម៉ាស់ទៅក្នុងបរិវេណសាលា K-12 រហូតដល់ដំណាច់ឆ្នាំសិក្សា 2021-22 ប៉ុន្តែពលរដ្ឋទាំងអស់នៅតែត្រូវបានណែនាំឱ្យពាក់ម៉ាស់ដដែល។ ម៉ាស់នឹងត្រូវកំណត់ឱ្យពាក់នៅទីកន្លែងសម្រាប់កុមារ និងយុវជនផ្សេងទៀតទាំងអស់ ក្នុងនោះរួមមាន កន្លែងថែទាំកុមារ សាលារដ្ឋក្តៅ និងកម្មវិធីយុវជន ទៅតាមករណីដែលអាចអនុវត្តបាន។

ករណីជំងឺ COVID-19 ដែលបានរាយការណ៍ប្រចាំថ្ងៃ បានឈានទៅដល់អាត្រាខ្ពស់បំផុតរបស់ Delta កាលពីរដូវក្តៅកន្លងទៅ ហើយនៅពេលនេះ កំពុងខិតជិតដល់កម្រិតដែលធ្លាប់កើតឡើងរួចមកហើយកាលពីរដូវរងារឆ្នាំ2020-21 នៅកម្រិតប្រហាក់ប្រហែលនៃការធ្វើតេស្តដែលរាយការណ៍ដោយមន្ទីរពិសោធន៍។ ករណីដែលបានរាយការណ៍ គឺជាការប៉ាន់ស្មានចំនួនសរុបដែល គិតជាដាច់ចំនួនពិតប្រាកដ ដោយសារមានការធ្វើតេស្តនៅតាមផ្ទះ និងករណីឆ្លងដែលរកពុំឃើញ។

ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ កំពុងកើនឡើងផងដែរ បន្ទាប់ពីនៅតែមានស្ថិរភាពក្នុងអំឡុងសប្តាហ៍ដំបូងនៃលក់ជំងឺនេះ។ ការចូលសម្រាកពេទ្យប្រចាំថ្ងៃនាពេលថ្មីរបស់អ្នកជំងឺ COVID-19 បានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីកន្លងទៅនេះ ហើយនៅពេលនេះគឺលើសពីកម្រិតខ្ពស់បំផុតកាលពីរដូវក្តៅកន្លងទៅ។ យើងរំពឹងថា ក្នុងពេលឆាប់ៗនេះ អត្រានេះនឹងឈានដល់កម្រិតជំងឺ COVID-19 ក្នុងសហគមន៍ "ខ្ពស់" នេះបើយោងទៅតាមវិនិច្ឆ័យការបច្ចុប្បន្ន។

MEDIA EOC-PIO@acgov.org **PUBLIC** Covid19compliance@acgov.org **PHONE** 925.803.7890





ALAMEDA COUNTY COVID-19 HEALTH EMERGENCY PRESS RELEASE

COUNTY OF ALAMEDA ★ CALIFORNIA
Office of Emergency Services
4985 Broder Blvd, Dublin, CA 94568

Alameda County Health Care Services Agency

ជាងនេះទៅទៀត នៅពេលដែលករណីជំងឺ COVID-19 ចាប់ផ្តើមកើនឡើងម្តងទៀតនៅក្នុងខែមេសា យើងមិនបានសង្កេតឃើញនៅក្នុងទិន្នន័យរបស់យើងអំពីផលប៉ះពាល់មិនស្មើគ្នាទៅលើសហគមន៍ដែលមានពណ៌សម្បុរផ្សេងៗគ្នា ឡើយ។ ករណីបែបនេះមិនមែនជាការពិតទៀតឡើយ ហើយពលរដ្ឋ Hispanic/Latino នៅពេលនេះ មានអត្រាករណីជំងឺខ្ពស់បំផុតនៅខោនធី Alameda នៅក្នុងចំណោមក្រុមជនជាតិភាគតិចដែលជំងឺជាងគេ។

លោកវេជ្ជបណ្ឌិត Nicholas Moss មន្ត្រីសុខាភិបាលប្រចាំខោនធី Alameda បានលើកឡើងថា “ការកើនឡើងនូវករណីជំងឺ COVID នៅខោនធី Alameda County នៅពេលនេះធ្វើឱ្យពលរដ្ឋយើងកាន់តែច្រើនត្រូវចូលសម្រាកនៅមន្ទីរពេទ្យ ហើយវិធានការថ្ងៃនេះបង្ហាញអំពីភាពធ្ងន់ធ្ងរដែលកើតឡើងនៅពេលនេះ។”

“យើងមិនអាចព្រងើយកន្តើយចំពោះទិន្នន័យនេះឡើយ ហើយយើងក៏មិនអាចទស្សន៍ទាយថា កើរលកជំងឺនេះនឹងអាចបញ្ចប់នៅពេលណាដែរ។ ការបន្តពាក់ម៉ាស់ឡើងវិញ ផ្តល់ឱ្យយើងនូវ ឱកាសដ៏ល្អបំផុតដើម្បីកំណត់អំពីផលប៉ះពាល់នៃលកជំងឺដែលអូសបន្លាយមកលើសហគមន៍របស់យើង។”

ទោះបីការចាក់វ៉ាក់សាំង COVID-19, ការចាក់ដួសជំរុញ នៅមុនពេលឆ្លង និងការប្រើប្រាស់ ឱសថដែលមាន ផ្តល់នូវការការពារពីការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ រឺរស់ដែលបង្កជំងឺ COVID-19 កំពុងរាលដាលនៅក្នុងកម្រិតខ្ពស់បំផុតនៅខោនធី Alameda។

ទោះបីជាមានការការពារដ៏រឹងមាំក៏ដោយ ក៏ចំនួននៃការឆ្លងដ៏ខ្ពស់បែបនេះបានធ្វើឱ្យមនុស្សកាន់តែច្រើនត្រូវប្រឈមនឹងហានិភ័យ ហើយត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ការពាក់ម៉ាស់ផ្តល់នូវមធ្យោបាយការពារមួយជាន់ថែមទៀតពីការឆ្លងពីមេរោគដែលឆ្លងតាមខ្យល់។ ការពាក់ម៉ាស់ដែលមានគុណភាពខ្ពស់ ជួយការពារទាំងអ្នកពាក់ និងអ្នកដែលនៅជុំវិញគាត់ ហើយការពាក់ម៉ាស់កាន់តែច្រើននឹងជួយកាត់បន្ថយការ រីករាលដាលជំងឺ COVID-19 បានកាន់តែច្រើនទៅតាមនោះផងដែរ។ ក្មេងអាយុក្រោម 2 ឆ្នាំមិនចាំបាច់ពាក់ម៉ាស់ឡើយ។

លោក Colleen Chawla នាយកទីភ្នាក់ងារសេវាថែទាំសុខភាពខោនធី Alameda (AC HCSA) បានមានប្រសាសន៍ថា “យើងសូមថ្លែងអំណរគុណដល់ពលរដ្ឋ និងយោជក និងក្រុមហ៊ុនអាជីវកម្មដែលបានបន្តអនុវត្តវិធានការឆ្លើយតបចំពោះបញ្ហាប្រឈមនៃជំងឺរាតត្បាតនេះ។” “ប៉ុន្តែគួរឱ្យសោកស្តាយ ដែល COVID នេះមិនទាន់ផុតរលកទាំងស្រុងនៅឡើយទេ ហើយជាថ្មីម្តងទៀត យើងត្រូវចាត់វិធានការ ដើម្បីការពារខ្លួនយើង មិត្តភក្តិ ព្រមទាំងសមាជិកសហគមន៍ និងបុគ្គលិក និងអភិថិជនរបស់យើង ពី រឺរស់ដែលមានការឆ្លងយ៉ាងឆាប់រហ័សនេះ។”

MEDIA EOC-PIO@acgov.org **PUBLIC** Covid19compliance@acgov.org **PHONE** 925.803.7890





ALAMEDA COUNTY COVID-19 HEALTH EMERGENCY PRESS RELEASE

COUNTY OF ALAMEDA ★ CALIFORNIA
Office of Emergency Services
4985 Broder Blvd, Dublin, CA 94568

Alameda County Health Care Services Agency

នៅក្នុងពេលមានការរកគ្នាជាសកល ពលរដ្ឋអាមេរិកស្បែកខ្មៅ/អាហ្វ្រិក , Hispanic/Latino/a/x, និងពលរដ្ឋ Pacific Islander បានទទួលរងផលប៉ះពាល់មិនស្មើគ្នានៃជំងឺ COVID-19។ សហគមន៍ទាំងនេះធ្លាប់ជួបប្រទះនូវវិសមភាពផ្នែកសុខភាព ហើយជំងឺរកគ្នាបានបង្ហាញច្បាស់ និងធ្វើឱ្យបញ្ហាទាំងនោះកាន់តែធ្ងន់ធ្ងរថែមទៀត។ ខោនធី Alameda ប្តេជ្ញាកាត់បន្ថយវិសមភាពនៃការការពារជំងឺ COVID-19 នេះឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន។

Kimi Watkins-Tartt ដែលជាប្រធាននាយកដ្ឋានសុខភាពសាធារណៈរបស់ AC HCSA បានលើកឡើងថា “យើងកំពុងមើលឃើញថា គំរូដូចគ្នានៃផលប៉ះពាល់មិនស្មើគ្នាទៅលើសហគមន៍ដែលរងគ្រោះខ្លាំង កើតឡើងម្តងទៀត ដោយមានការកើនឡើងនូវករណីជំងឺ” ។ “ពលរដ្ឋស្បែកខ្មៅ និងសម្បុរខ្មៅស្រងមជាច្រើនគឺជា បុគ្គលិកជួរមុខដែលមិនអាចធ្វើការពីផ្ទះ និងស្ថិតនៅកន្លែងធ្វើការ ដែលពួកគេតែងតែមានទំនាក់ទំនងជាមួយសាធារណៈជន។ បទបញ្ជាស្តីពីការពាក់ម៉ាស់ និងជួយកាត់បន្ថយការរីករាលដាលនៃជំងឺ COVID នៅក្នុងសហគមន៍ដែលងាយរងគ្រោះទាំងនេះ។

បន្ថែមពីលើវិធានការពាក់ម៉ាស់ ពលរដ្ឋត្រូវបានគ្រើនរំពួកឱ្យបន្តអនុវត្តវិធានការផ្សេងទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ COVID-19: ត្រូវស្តាប់នៅផ្ទះប្រសិនបើមិនស្រួលខ្លួន ឬមានលទ្ធផលតេស្តវិជ្ជមាន។ ត្រូវធ្វើតេស្តប្រសិនបើមានរោគសញ្ញាឬមានការប៉ះពាល់ជាមួយនឹងអ្នកជំងឺ ហើយមិនត្រូវអនុវត្តការប្រមូលផ្តុំធំៗ និងត្រូវធ្វើឡើងនៅខាងក្រៅអគារ បើមិនដូច្នោះទេត្រូវបង្កើនប្រព័ន្ធ ខ្យល់ចេញចូល ប្រសិនបើការប្រមូលផ្តុំនោះត្រូវធ្វើឡើងនៅក្នុងអគារ។

ប្រសិនបើអ្នកមិនបាន ចាក់វ៉ាក់សាំង ឬចាក់ដួលជំរុញទេ យើងសូមលើកទឹកចិត្តឱ្យអ្នកអញ្ជើញទៅគ្លីនិក និងសូមពិភាក្សាជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកអំពី ការព្យាបាល ប្រសិនបើអ្នកធ្វើតេស្តវិជ្ជមានជំងឺ COVID និងមានរោគសញ្ញាកម្រិតស្រាល ឬកម្រិតមធ្យម។ សូមចូលទៅកាន់គេហទំព័រ COVID-19 ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីករណីនេះ។

###

មន្ត្រីសុខាភិបាលខោនធី Alameda នឹងមានពេលវេលាសម្រាប់ផ្តល់បទសម្ភាសន៍នៅថ្ងៃព្រហស្បតិ៍នេះ ចាប់ពីម៉ោង 2 រសៀល ដល់ម៉ោង 4 រសៀល សូមផ្ញើអ៊ីមែល ទៅ eoc-pio@acgov.org ឬទូរស័ព្ទទៅលេខ 510-267-8001 ដើម្បីធ្វើការណាត់ជួប។

ខោនធី Alameda ដែលមានទីតាំងនៅតំបន់ San Francisco Bay Area ភាគខាងកើត គឺជាខោនធីទីប្រាំពីរ (ទី 7) ដែលមានប្រជាជនរស់នៅច្រើនជាងគេនៅរដ្ឋកាលីហ្វ័រញ៉ា។ ខោនធី Alameda មានផ្ទៃដីសរុបជាង 800 ម៉ាយការ៉េ និងមានប្រជាជនរស់នៅជាង 1.6 លាននាក់ ហើយមានភូមិសាស្ត្រជាតំបន់ទីក្រុង តំបន់ជ្វាយក្រុង និងជនបទ និងមានតំបន់ដែលមិនរួមបញ្ចូលដ៏ធំមួយ។ ខោនធី Alameda សម្បូរទៅដោយពលរដ្ឋជនជាតិភាគតិច ហើយត្រូវបានចាត់ថ្នាក់ជាខោនធីដែលមានលក្ខណៈចម្រុះបំផុតមួយនៅក្នុងប្រទេស។ យោងតាមការស្ទង់មតិសហគមន៍អាមេរិកឆ្នាំ2018 បានបង្ហាញថា ពលរដ្ឋខោនធីចំនួន 32.1 ភាគរយ គឺជាពលរដ្ឋដែលបានកើតនៅបរទេស ហើយពុំមានជនជាតិភាគច្រើន ឬភាគតិចឡើយ។ ជាងនេះទៅទៀត

MEDIA EOC-PIO@acgov.org **PUBLIC** Covid19compliance@acgov.org **PHONE** 925.803.7890





ALAMEDA COUNTY COVID-19 HEALTH EMERGENCY PRESS RELEASE

COUNTY OF ALAMEDA ★ CALIFORNIA

Office of Emergency Services
4985 Broder Blvd, Dublin, CA 94568

Alameda County Health Care Services Agency

យោងតាមនាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា នៅខោនធី Alameda មានចំនួន 60
ភាសាដែលត្រូវបាននិយាយដោយអ្នកសិក្សាភាសាអង់គ្លេសនៅក្នុងប្រព័ន្ធសាលាសាធារណៈ K-12 នៅក្នុងឆ្នាំ 2019-2020។

MEDIA
EOC-PIO@acgov.org

PUBLIC
Covid19compliance@acgov.org

PHONE
925.803.7890

